



## ២២១០៣៧ – ព័ត៌មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រចាំសប្តាហ៍

លេខរៀងទី៣៧

១៧ តុលា ២០២២ - ២៣ តុលា ២០២២

រៀបរៀងដោយ សុខ ច័ន្ទសុភា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព

### ស្ត្រីត្រូវបានជំរុញឱ្យបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា

សម្តេចតេជោហ៊ុន សែន បានលើកទឹកចិត្តដល់និស្សិតស្រីឱ្យបន្តការសិក្សារបស់ពួកគេ ទោះបីជាបាន រៀបការ និងមានកូនហើយក្តី ដោយកត់សម្គាល់ឃើញថា ចំនួនស្ត្រីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបណ្ឌិត មានការថយចុះយ៉ាងខ្លាំងបើធៀបនឹងបុរស។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជាង ៦ ពាន់នាក់ ស្រីជាង ៣៥០០ នាក់ នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង។ សម្តេចតេជោបានកត់សម្គាល់ថា បច្ចុប្បន្នមាននិស្សិតស្រីដែលបញ្ចប់ថ្នាក់វិទ្យាល័យ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងច្រើនទៀត ប៉ុន្តែចំនួនមានកម្រិតទាបខ្លាំងនៅថ្នាក់អនុបណ្ឌិត និងបណ្ឌិត។ លោកបានមានប្រសាសន៍ថា ការថយចុះចំនួននិស្សិតស្រីដែលបន្តការសិក្សាក្រោយឧត្តមសិក្សាគឺមួយផ្នែកដោយសារទំនៀមទម្លាប់ខ្មែរ ច្រើនជាងបញ្ហាផ្សេងៗទៀត។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ប្រទេសជាតិណាមួយ ទាមទារធនធានមនុស្សខ្លាំងបំផុត ដូច្នេះហើយ គម្លាតនេះមិនត្រូវមើលរំលងឡើយ។ លោកបានអបអរសាទរដល់និស្សិតដែលបានជួបជុំគ្នាចំពោះភាពជោគជ័យរបស់ពួកគេ និងបានកោតសរសើរដល់ការដឹកនាំរបស់សាកលវិទ្យាល័យសម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍគុណភាពនៃការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការនារី ផែនការយុទ្ធសាស្ត្រអប់រំជាតិបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពទៅលើគម្លាតយេនឌ័រក្នុងវិស័យអប់រំដោយគម្លាតបានកាត់បន្ថយយ៉ាងខ្លាំង ជាពិសេសនៅកម្រិតបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យ។

ប្រភព: [The Phnom Penh Post](#)

### លោក ឌិត ទីណា ប្តេជ្ញាក្នុងការបន្តបន្ថយទុក្ខលំបាករបស់កសិករក្នុងនាមជាដើមនៃកសិកម្ម

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែងតាំងថ្មីបានមានប្រសាសន៍ថា លោកប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់កសិករកម្ពុជាទាំងអស់ ជាពិសេសអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់ ហើយអាទិភាពចម្បងរបស់លោកគឺការលើកកម្ពស់ជីវភាពរបស់ពួកគេ។ លោក ឌិត ទីណាបានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី១៧ ខែតុលា ក្នុងពិធីដែលធ្វើឡើងនៅក្រសួងកសិកម្ម និងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី និងជាដើមនៃកសិកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជំនួសមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន-សែន ។ លោក ទីណា បានឡើងកាន់តំណែងជំនួស លោក វេង សាខុន ដែលត្រូវបានដកចេញពីដំណែងរបស់លោកបន្ទាប់ពីមានការត្អូញត្អែរពីសាធារណជន និងលោក ហ៊ុន សែន អំពីការបំពេញការងាររបស់លោក។ ចាប់តាំងពីពេលនោះមក លោក វេង សាខុន ត្រូវបានតែងតាំងជាប្រតិភូអមនាយករដ្ឋមន្ត្រី។ លោក ឌិត ទីណាបានឡើងកាន់តំណែងជាដើមនៃកសិកម្មដោយមានការបោះឆ្នោតជាឯកច្ឆ័ន្ទពីសមាជិករដ្ឋសភាចំនួន ១១១ រូបនៅថ្ងៃទី ១៤ ខែតុលា។ គាត់ត្រូវបានតែងតាំងដោយព្រះមហាក្សត្រនរោត្តមសីហមុនីនៅពេលបន្ទាប់។ លោក ឌិត ទីណា បាននិយាយថា លោកនឹងអនុវត្តផែនការយុទ្ធសាស្ត្រជាតិពាក់ព័ន្ធទាំងអស់ រួមទាំងគោលនយោបាយអភិវឌ្ឍន៍កសិកម្មឆ្នាំ ២០២១-២០៣០ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ លោកបានប្តេជ្ញាថានឹងលើកស្ទួយជីវភាពកសិករតាមរយៈការធានាសន្តិសុខស្បៀង ការលើកកម្ពស់ការនាំចេញកសិផល និងធ្វើអ្វីៗតាមអំណាចរបស់លោកដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលអាចឱ្យកសិករកម្ពុជាមានភាពរីកចម្រើន។

ប្រភព: [The Phnom Penh Post](#)

**Elephant Valley Project ជាគម្រោងទេសចរណ៍ធម្មជាតិដើម្បី  
ការពារជីវកម្មជា**

Elephant Livelihood Initiative Environment (ELIE) បាននឹងកំពុងធ្វើការដើម្បីធ្វើឱ្យប្រើសេវាឡើងនៃសុខភាព និងសុខុមាលភាពរបស់សត្វដំរីនៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោង Elephant Valley (EVP)។ យោងតាមការចេញផ្សាយព័ត៌មានរបស់សមាគមអភិរក្សសត្វព្រៃ (WCS) នៅកម្ពុជាបានឱ្យដឹងថា EVP គឺជាគម្រោងទេសចរណ៍ធម្មជាតិដែលមានបេសកកម្មក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សត្វដំរីអភិរក្សជម្រកធម្មជាតិរបស់ជីវព្រៃ និងគាំទ្រសហគមន៍មូលដ្ឋានដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយសត្វដំរីព្រៃទាំងនេះ។ ជ្រលងសត្វដំរីគឺជាជម្រកសត្វដំរីក្នុងប្រទេសកម្ពុជាដែលមានមូលដ្ឋាននៅខេត្តមណ្ឌលគីរី។ វាផ្តល់ការថែទាំសត្វដំរីអាយុចំនួន ១១ ក្បាលដែលដើរដោយសេរីនៅក្នុងព្រៃឈើទន្លេ និងវាលស្មៅ ១,៥០០ ហិកតា ដែលជាជម្រកធម្មជាតិរបស់ពួកគេ។ គម្រោងនេះក៏ជួយដល់ប្រជាជនក្នុងតំបន់ចំនួន ២,០០០ នាក់ ជាពិសេសជនជាតិដើមភាគតិចពង្ស តាមរយៈការងារ ការបណ្តុះបណ្តាលការងារការថែទាំសុខភាពសហគមន៍ ការអប់រំ និងគាំទ្រការផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់លើព្រៃសក្តិសិទ្ធិរបស់ពួកគេ (បញ្ចុះសព និងវិញ្ញាណ)។

ប្រភព: [Khmer Times](#)

**សកម្មភាពបោសសម្អាតសំរាមនៅខេត្តកំពត**

ឆ្លើយតបនឹងការចោលសំរាមពាសវាលពាសកាល ពីសំណាក់ប្រជាពលរដ្ឋដោយមិនយកចិត្តទុកដាក់ រដ្ឋបាលសង្កាត់បានបើកប្រតិបត្តិការបោសសម្អាតសំរាមមួយផ្នែកក្នុងក្រុងកំពត។ អភិបាលសង្កាត់អណ្តូងខ្មែរបានចេញបញ្ជានៅថ្ងៃនេះឱ្យចុះធ្វើការបោសសម្អាតនៅភូមិទ្រាតោងត្បូងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ បើតាមរដ្ឋបាលបានឱ្យដឹងថា ទីតាំងនេះជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរ ហើយអាជ្ញាធរសង្កាត់បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ និងបញ្ឈប់ការចោលសំរាមដោយពាសវាលពាសកាល ព្រោះវាប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពទីក្រុង។ រដ្ឋបាលសង្កាត់បានជូនដំណឹងដល់ប្រជាពលរដ្ឋថា នឹងដំឡើងការមេរ័សុវត្ថិភាពដើម្បីចាប់អ្នកចោលសំរាម។ អាជ្ញាធរក៏បានព្រមានថា អ្នកដែលបន្តចោលសំរាមពាសវាលពាសកាល នឹងត្រូវប្រឈម

មុខនឹងច្បាប់តាមអនុក្រឹត្យលេខ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។

ប្រភព: [Khmer Times](#)

**ការបំពុលស្ថិតនៅពីក្រោយការស្លាប់ “១ ក្នុងចំណោម ៦ នាក់” ទូទាំង  
ពិភពលោក ក្នុងឆ្នាំ ២០១៩**

យោងតាមរបាយការណ៍សកលថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែឧសភា បានឱ្យដឹងថា ការបំពុលបានបណ្តាលឱ្យមនុស្សស្លាប់ប្រហែល ៩ លាននាក់ ក្នុងឆ្នាំ ២០១៩ ដោយអ្នកជំនាញបានបង្កើនការជូនដំណឹងអំពីការកើនឡើងនៃការស្លាប់ដោយសារការដកដង្ហើមពីខាងក្រៅ និង អ្វីដែលគួរឱ្យរន្ធត់នោះគឺការបំពុលនៃសំណា។ កាកសំណល់ដែលបង្កើតដោយមនុស្សនៅក្នុងខ្យល់ ទឹក និងដីកម្រសម្លាប់មនុស្សភ្លាមៗ ប៉ុន្តែបណ្តាលឱ្យកើតជំងឺបេះដូង មហារីក បញ្ហាផ្លូវដង្ហើម រាគ និងជំងឺធ្ងន់ធ្ងរផ្សេងទៀត។ គណៈកម្មការ Lancet ស្តីពីការបំពុល និងសុខភាពបាននិយាយថា ផលប៉ះពាល់ពីការបំពុលមកលើសុខភាពក្នុងពិភពលោកនៅតែ "ធំជាងសង្គ្រាម ភេរវកម្ម ជំងឺគ្រុនចាញ់ មេរោគអេដស៍ ជំងឺរបេង គ្រឿងញៀន និងគ្រឿងស្រវឹង"។ ហើយគេបានបន្ថែមថា ការបំពុលគឺជា "ការគំរាមកំហែងដែលប្រឈមស្រាប់ចំពោះសុខភាពមនុស្ស និងសុខភាពរាតត្បាតផែនដី ហើយធ្វើឱ្យប៉ះពាល់ដល់និរន្តរភាពនៃសង្គមទំនើប"។ ជាទូទៅ ការពិនិត្យឡើងវិញបានរកឃើញថា ការបំពុលបរិយាកាសដែលស្មើនឹងការស្លាប់សរុបចំនួន ៦.៧ លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ ត្រូវបាន "ភ្ជាប់" ជាមួយនឹងការប្រែប្រួលអាកាសធាតុ ពីព្រោះប្រភពចម្បងនៃបញ្ហាទាំងពីរគឺការដុតឥន្ធនៈហ្វូស៊ីល និងជីវឥន្ធនៈ។ សរុបមក ការស្លាប់មុនអាយុក្មេងក្នុងចំណោមប្រាំមួយនាក់នៅទូទាំងពិភពលោក ឬ ៩ លាននាក់ត្រូវបានបង្កឡើងដោយការបំពុល ដែលជាតួលេខមិនផ្លាស់ប្តូរចាប់តាំងពីការវាយតម្លៃចុងក្រោយនៅក្នុងឆ្នាំ ២០១៥។ អ្នកស្រាវជ្រាវបានកត់សម្គាល់ពីការថយចុះនៃការស្លាប់ដែលទាក់ទងនឹងការបំពុលបរិយាកាសក្នុងផ្ទះ ទឹកផឹកមិនមានសុវត្ថិភាព និងអនាម័យមិនគ្រប់គ្រាន់ ជាមួយនឹងការកើនឡើងសំខាន់ៗ ឃើញនៅអាហ្វ្រិក។ ប៉ុន្តែការស្លាប់ដំបូងដែលទាក់ទងនឹងឧស្សាហូបនីយកម្ម - ការបំពុល

បរិយាកាសខាងក្រៅ និងការបំពុលគីមី កំពុងតែកើនឡើង ជាពិសេសនៅ  
អាស៊ីខាងត្បូង និងខាងកើត។

ប្រភព: [The Phnom Penh Post](#)

**ការរីករាលដាលនៃគ្រោះរាំងស្ងួតត្រូវបានរំពឹងថានឹងបន្តកើតមានពាស  
ពេញភាគខាងលិចក្នុងរដូវវស្សានេះ**

ឱកាសនៃការធ្វើស្ទើយត្រូវបានរំពឹងថាមានតិចតួចសម្រាប់កសិករ អ្នក  
ចិញ្ចឹមសត្វ រួមទាំងទឹកដែលស្តុកអាងនារដូវវស្សានេះនៅភាគខាងលិច  
សហរដ្ឋអាមេរិកផងដែរ ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរត្រូវបានគេ  
ព្យាករណ៍ថានឹងបន្តញាំញីក្នុងតំបន់។ នេះបើតាមការព្យាករណ៍របស់រដ្ឋ  
បាលមហាសមុទ្រ និងបរិយាកាសជាតិ ដែលព្យាករណ៍ថា "គ្រោះរាំងស្ងួត  
ខ្លាំងនឹងបន្តកើតមាននៅទូទាំងភាគខាងលិច" នេះបើតាមលោក Jon  
Gottschalck ប្រធានផ្នែកព្យាករណ៍ ប្រតិបត្តិការនៅមជ្ឈមណ្ឌល  
ព្យាករណ៍អាកាសធាតុរបស់ NOAA។ NOAA កាលពីថ្ងៃព្រហស្បតិ៍បាន  
គូសបញ្ជាក់ថាការរំពឹងទុករបស់ខ្លួនសម្រាប់ស្ថានភាពរដូវវស្សានៅទូទាំង  
សហរដ្ឋអាមេរិក លក្ខខណ្ឌនៃគ្រោះរាំងស្ងួតគឺមានសភាពធ្ងន់ធ្ងរនៅតំបន់  
កណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា ដែល NOAA ព្យាករណ៍ពីសីតុណ្ហភាពក្តៅ  
ជាង និងមានកម្រិតទឹកភ្លៀងតិចជាងធម្មតាពេញមួយរដូវវស្សា។ ការទស្ស-  
ន៍ទាយដូចគ្នានេះគឺត្រូវបន្តអនុវត្តចំពោះតំបន់ជាច្រើននៃភាគខាងត្បូង រួម  
ទាំងឆ្នេរសមុទ្រ និងឈូងសមុទ្រផងដែរ។

ប្រភព: [NBC News](#)

**មជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព**

អាស័យដ្ឋាន: ផ្ទះលេខ២៤ ផ្លូវ៥៦៦ សង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ

**Email:** [admin@asianvision.org](mailto:admin@asianvision.org)

**Facebook:** Asian Vision Institute

**Twitter:** Asian Vision Institute (@vision\_asian)

**Telegram:** AVI Channel (<https://t.me/asianvision>)



## 221037 – AVI Sustainable Development Goals Weekly News Digest, Issue 37

17th October – 23rd October 2022

By: SOK Chansophea (Junior Researcher, CSDS)

### Women urged to pursue postgraduate education

Prime Minister Hun Sen encouraged female students to pursue their education, regardless of whether they marry and have children, noting that the number of women pursuing postgraduate degrees and doctorates has decreased sharply compared to their male counterparts. Hun Sen made the call at the graduation ceremony of over 6,000 students, over 3,500 of them female, from the National University of Management. He noted that there are now more female graduates at high school, bachelor and associate degree levels, but the number is significantly lower at master's degree and doctorate levels. The decline in the number of female students pursuing post-graduate education was partially due to Khmer tradition, he said, rather than with any other obstacles. The premier said the development of any nation requires the strongest possible human resources, so this gap should not be overlooked. He congratulated the assembled students on their success and commended the university's leadership for its efforts to develop the quality of education in the Kingdom. According to a report by the Ministry of Women's Affairs, the national education strategy plan has effectively responded to gender gaps in the education sector, with the gaps having reduced significantly, especially at the primary, secondary and high school levels.

Source: [The Phnom Penh Post](#)

### Tina vows to ease farmers' woes as new agri minister

Newly-appointed Minister of Agriculture, Forestry and Fisheries Dith Tina said he is committed to solving the challenges faced by all Cambodian farmers, especially

those affected by floods, and that his main priority will be promoting their livelihoods. Tina officially took office on October 17 in a ceremony held at the agriculture ministry and presided over by Deputy Prime Minister and Minister of Economy and Finance Aun Pornmoniroth on behalf of Prime Minister Hun Sen. Tina was appointed agriculture minister last week as the replacement for Veng Sakhon, who was stripped of his portfolio following public complaints from Hun Sen about his job performance. Sakhon has since been appointed Minister Delegate attached to the Prime Minister. Tina ascended to the office of minister with a unanimous vote of confidence from 111 members of the National Assembly on October 14. He was appointed by King Norodom Sihamoni later that day. Tina said that he will implement all pertinent national strategic plans, including the Agricultural Development Policy 2021-2030, in line with the government's Rectangular Strategy. He said he is committed to boosting the livelihoods of farmers by ensuring food security, promoting agriculture produce exports and doing anything in his power to contribute to the development of an economy that enables Cambodian farmers to thrive and flourish.

Source: [The Phnom Penh Post](#)

### Elephant Valley Project, an ecotourism project to protect Cambodian elephants

Elephant Livelihood Initiative Environment (ELIE) has been working to improve health and welfare of elephants in Cambodia through Elephant Valley Project (EVP). According to a news release of Wildlife Conservation Society (WCS) in Cambodia, EVP is an ecotourism project with a mission to improve the health and welfare of captive elephants, conserve wild elephants' natural habitat, and support local communities who work closely

with these magnificent creatures. Elephant Valley is a true elephant sanctuary in Cambodia based in Monduliri province. It provides veterinary care to eleven Asian elephants that roam freely in 1,500 hectares of forest, rivers, and grassland—their natural habitat. The project also supports 2,000 local people, primarily Indigenous Bunong people, through employment, job-based training, community healthcare, education and supports land titling that secures legal ownership over their sacred forests (burial and spirit).

**Source:** [\*Khmer Times\*](#)

### **Clean-up launched in Kampot to clear rubbish**

In response to the piling up of rubbish, carelessly disposed by residents, the Sangkat administration launched a clean-up operation to clear rubbish in a part of Kampot city. The Sangkat chief of Andong Khmer ordered today that a clean-up be launched at Tvi Khang Tbong village, Andong Khmer Sangkat, Kampot city. According to the administration, the location is part of a tourist attraction. Sangkat authorities have called on the people to comply and stop dumping garbage in the open because it affects the environment and the beauty of the city. The Sangkat Administration informed residents that security cameras will be installed to catch litterers. The authorities also warned that those who continue to dump trash and litter will face legal action according to Sub-Decree No. 113 of the Ministry of Environment.

**Source:** [\*Khmer Times\*](#)

### **Pollution behind ‘1 in 6 global deaths’ in 2019**

Pollution caused some 9 million people to die prematurely in 2019, according to a new global report published on May 18, with experts raising alarm over increasing deaths from breathing outside air and the “horrible” toll of lead poisoning. Human-created waste in the air, water and soil rarely kills people immediately, but causes instead heart disease, cancer, respiratory problems, diarrhoea and other

serious illnesses. The Lancet Commission on pollution and health said the impact from pollution on global health remains “much greater than that of war, terrorism, malaria, HIV, tuberculosis, drugs and alcohol”. Pollution is an “existential threat to human health and planetary health, and jeopardises the sustainability of modern societies,” it added. In general, the review found, air pollution – accounting for a total of 6.7 million deaths globally in 2019 – was “entwined” with climate change because the main source of both problems is burning fossil fuels and biofuels. Overall, one in six premature deaths globally – or nine million – were caused by pollution, a figure unchanged since the last assessment in 2015. Researchers noted a reduction in mortality linked to indoor air pollution, unsafe drinking water and inadequate sanitation, with major improvements seen in Africa. But early deaths associated with industrialisation – outdoor air and chemical pollution – are on the rise, particularly in southern and eastern Asia.

**Source:** [\*The Phnom Penh Post\*](#)

### **Widespread drought expected to persist across the West this winter**

Little relief is expected for farmers, ranchers and reservoirs this winter in the Western U.S., as extreme drought is forecast to continue plaguing the region. That’s according to forecasters with the National Oceanic and Atmospheric Administration, who predict “widespread extreme drought to persist across much of the West,” according to Jon Gottschalck, chief of the operational prediction branch at NOAA’s Climate Prediction Center. NOAA on Thursday outlined its expectations for winter conditions across the U.S. Drought conditions are at their most extreme in Central California, where NOAA predicts warmer temperatures and less than normal precipitation throughout the winter. The same prediction applies to much of the South, including the Gulf Coast.

**Source:** [\*NBC News\*](#)

**Centre for Sustainable Development Studies,**

**AVI Address:** #24, Street 566, Boeung Kok 2, Toul Kok, Phnom Penh, Cambodia

**Email:** [admin@asianvision.org](mailto:admin@asianvision.org)

**Facebook:** Asian Vision Institute

**Twitter:** Asian Vision Institute (@vision\_asian)

**Telegram:** AVI Channel (<https://t.me/asianvision>)